


ភូមិ ៣ កំណើត ៤ គតិ ៥ វិញ្ញាណដ្ឋិតិ ៧ សក្ការាស ៩



ភូមិ ៣

- ១. កាមភូមិ ១១ បានដល់ អបាយភូមិ ៤ មនុស្សភូមិ ១ ទេវភូមិ ៦
- ២. រូបភូមិ ១៦ បានដល់ រូបព្រហ្ម ១៦
- ៣. អរូបភូមិ ៤ បានដល់ អរូបព្រហ្ម ៤ ។

កំណើត ៤

- ១. អណ្ណាជយោនិ កំណើតក្នុងពង
- ២. ជលាពុជយោនិ កំណើតក្នុងគក់
- ៣. សំសេទជយោនិ កំណើតក្នុងញើសក្អែល
- ៤. ឱបចាតិកយោនិ កំណើតកើតឯង ។

គតិ ៥

- ១. និរយោ នរក
- ២. តិរច្ឆានយោនិ កំណើតតិរច្ឆាន
- ៣. បេត្តិវិសយោ ប្រេតវិស័យ
- ៤. មនុស្សា ពួកមនុស្ស
- ៥. ទេវា ពួកទេវតា ។

វិញ្ញាណដ្ឋិតិ ៧

១. សត្តា នាណត្តកាយា នាណត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី ១) ។

២. សត្តា នាទត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា (ដូចទេវតាក្នុងពួកព្រហ្មដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិ ទី ២) ។

៣. សត្តា ឯកត្តកាយា នាទត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា (ដូចពួកទេវតាក្នុងជាន់អាកាស្សរៈ នេះជាវិញ្ញាណដ្ឋិតិ ទី ៣) ។

៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា (ដូចពួកទេវតាក្នុងជាន់សុភកិណ្ណៈ នេះជា វិញ្ញាណដ្ឋិតិ ទី ៤) ។

៥. សត្តា សព្វសោ រូបសញ្ញានំ សមតិក្ក្កមា បដិយសញ្ញានំ អត្តដ្ឋមា នាទត្តសញ្ញានំ អមនសិការា អនន្តោ អាកាសោតិ អាកាសានញ្ចាយតន្ធចូបតា ពួកសត្វចូលកាន់អាកាសានញ្ចាយតន្ធដ្យាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង្កនូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិយសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនាទត្តសញ្ញា ដោយប្រការទាំងពួង (នេះជា វិញ្ញាណដ្ឋិតិ ទី ៥) ។

៦. សត្តា សព្វសោ អាកាសានញ្ចាយតនំ សមតិក្ក្កម្ម អនន្តំ វិញ្ញាណន្តិ វិញ្ញាណញ្ចាយតន្ធចូបតា ពួកសត្វកន្លងបង្កនូវអាកាសានញ្ចាយតន្ធដ្យាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតន្ធដ្យាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត (នេះជាវិញ្ញាណដ្ឋិតិ ទី ៦) ។

៧. សត្តា សព្វសោ វិញ្ញាណញ្ចាយតនំ សមតិក្ក្កម្ម នត្តិ កិញ្ចិតិ អាកិញ្ចញ្ចាយតន្ធចូបតា ពួកសត្វកន្លងបង្កនូវវិញ្ញាណញ្ចាយតន្ធដ្យាន ដោយ

ប្រការទាំងពួង ហើយចូលកាន់អាភិញ្ញាយតនដ្ឋាន ដោយគិតថាវត្ថុតិចតួច មិនមាន (នេះជាវិញ្ញាណដ្ឋិតិ ទី៧) ។

សត្តារាស ៩

១. សត្តា នាទត្តកាយា នាទត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មាន សញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ (នេះជា សត្តារាស ទី ១) ។

២. សត្តា នាទត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយផ្សេងគ្នា មាន សញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់ព្រហ្មលោក ដែលកើតក្នុងជាន់បឋមដ្ឋាន ភូមិ (នេះជាសត្តារាសទី ២) ។

៣. សត្តា ឯកត្តកាយា នាទត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មាន សញ្ញាផ្សេងគ្នា ដូចពួកទេវតាក្នុងជាន់អាកាស្សរៈ (នេះជាសត្តារាសទី ៣) ។

៤. សត្តា ឯកត្តកាយា ឯកត្តសញ្ញិនោ ពួកសត្វមានកាយដូចគ្នា មាន សញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ណៈ (នេះជាសត្តារាស ទី ៤) ។

៥. សត្តា អសញ្ញិនោ អប្បនិសំវេទិនោ ពួកសត្វឥតសញ្ញា មិនដឹងច្បាស់ (នូវអារម្មណ៍) (ដូចពួកទេវតាជា អសញ្ញិសត្វ នេះជា សត្តារាស ទី ៥) ។

៦. សត្តា សព្វសោ រូបសញ្ញានំ សមតិក្កមា បជិយសញ្ញានំ អត្តដ្ឋមា នាទត្តសញ្ញានំ អមនសិកាវា អនន្តោ អាត្មាសោតិ អាត្មាសាណ- ញ្ញាយតន្ធច្ចតា ពួកសត្វចូលកាន់អាភិញ្ញាយតនដ្ឋាន ដោយបរិកម្មថា អាភិញ្ញាយតនដ្ឋានទីបំផុតដូច្នោះ ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅ

នៃពួកបដិយសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញាដោយប្រការ
ទាំងពួង (នេះជាសត្តាវាស ទី ៦) ។

៧. សត្តា សព្វសោ អាភាសានញ្ញាយតនំ សមតិក្កម្ម អនន្តំ វិញ្ញាណ-
ន្តិ វិញ្ញាណញ្ញាយតនូបតា ពួកសត្វកន្លងបង្កនូវអាភាសានញ្ញាយតនជ្ឈាន
ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ញាយតនជ្ឈាន ដោយបរិកម្មថា
វិញ្ញាណមិនមានទីបំផុតដូច្នោះ (នេះជា សត្តាវាស ទី ៧) ។

៨. សត្តា សព្វសោ វិញ្ញាណញ្ញាយតនំ សមតិក្កម្ម នត្តិ កិញ្ចីតិ
អាភិញ្ញាញ្ញាយតនូបតា ពួកសត្វកន្លងបង្កនូវវិញ្ញាណញ្ញាយតនជ្ឈាន
ដោយប្រការទាំងពួង ហើយចូលទៅកាន់អាភិញ្ញាញ្ញាយតនជ្ឈាន ដោយបរិកម្ម
ថា វត្ថុបន្តិចបន្តួចមិនមានដូច្នោះ (នេះជា សត្តាវាស ទី ៨) ។

៩. សត្តា សព្វសោ អាភិញ្ញាញ្ញាយតនំ សមតិក្កម្ម វេសញ្ញានាសញ្ញាយ
តនូបតា ពួកសត្វកន្លងបង្កនូវអាភិញ្ញាញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង
ហើយចូលកាន់វេសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់
រម្ងាប់ វត្ថុនេះប្រសើរ ដូច្នោះ (នេះជា សត្តាវាស ទី ៩) ។

(សុត្តន្តបិដក ទីយនិកាយ បាដិកវគ្គ សង្កឹតិសូត្រ)

ដោយខេមរ អភិធម្មាវតារ